



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីប្រកាសព័ត៌មាន
ស្តីពីការកែសម្រួលរបៀបចូលរួម និងនីតិវិធីនៃការបោះឆ្នោត
មហាសន្និបាតភាគហ៊ុនិកលើកទី១០
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនជ្រាបថា រ.ទ.ស.ភ បានពិនិត្យ កែសម្រួលលើរបៀបចូលរួម និងនីតិវិធីនៃការបោះឆ្នោត ក្នុងឧបសម្ព័ន្ធ១ នៃឯកសារសម្រាប់ចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយសារអសង្គតិភាពរវាងរបៀបចូលរួម និងនីតិវិធីបោះឆ្នោត និងគោលការណ៍ណែនាំស្តីពីមហាសន្និបាតភាគហ៊ុនិកសម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រ ដូចមានលម្អិតក្នុងឯកសារភ្ជាប់ជូន ដែលបានកែសម្រួលនូវចំណុចដូចខាងក្រោម៖

- **ខ. ការចូលរួមប្រជុំមហាសន្និបាតភាគហ៊ុនិក** និង **គ. ការបោះឆ្នោត** នៃរបៀបចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០
- **២) នីតិវិធីបោះឆ្នោត** និង **៤) ឯកសារយោងពាក់ព័ន្ធ** នៃនីតិវិធីនៃការបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០។

- រ.ទ.ស.ភ សូមបញ្ជាក់បន្ថែមជូនភាគហ៊ុនិកជ្រាបថា ភាគហ៊ុនិកមានសិទ្ធិចូលរួមបោះឆ្នោតបាន លុះត្រាតែ៖*
- > បានបញ្ជាក់ការចូលរួមជាមួយធនាគារ អេសប៊ីស៊ី ក៏អិលស៊ី ដែលជាភ្នាក់ងារចុះបញ្ជីផ្ទៃមូលបត្រ និងភ្នាក់ងារទូទាត់របស់ រ.ទ.ស.ភ និង
 - > បានចុះឈ្មោះចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០ តាមកម្មវិធីកំណត់ដូចមានក្នុងរបៀបវារៈ (ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ៩:០០ព្រឹក)។ ក្នុងករណីមិនបានចុះឈ្មោះទាន់ពេលវេលាដែលកំណត់នេះទេ ភាគហ៊ុនិកអាចចូលរួមមហាសន្និបាត ប៉ុន្តែមិនមានសិទ្ធិក្នុងការបោះឆ្នោតឡើយ។

អាស្រ័យហេតុនេះ សូមវិនិយោគិន និងសាធារណជនទទួលជ្រាបព័ត៌មាន។

ថ្ងៃ ៥/៥ ខែ ៧/៧ ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២២
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



របៀបចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០

(បានកែសម្រួល)

ក. ការចុះឈ្មោះចូលរួមមហាសន្និបាត

ក.១. សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ឬថេប្លេត (Smart Phone or Tablet)

- សូមធ្វើការស្កេន QR Code ដែលមានក្នុងលិខិតអញ្ជើញចូលរួមមហាសន្និបាតភាគហ៊ុនិក
- សូមចុចលើរូបទង់ជាតិដើម្បីជ្រើសរើសភាសាខ្មែរ ឬអង់គ្លេស។
- សូមវាយបញ្ចូល Passcode ទៅក្នុងប្រអប់ លេខសម្ងាត់
- រួចចុចលើប៊ូតុង Submit
- សូមផ្ទៀងផ្ទាត់ព័ត៌មានវិនិយោគិនផ្ទាល់ខ្លួនរបស់លោក-អ្នក ដែលបានបង្ហាញនៅលើផ្ទៃអេក្រង់។

ក.២. សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ

- សូមចូលទៅកាន់គេហទំព័រ <http://gms10.ppwsa.com.kh/>
- សូមចុចលើរូបទង់ជាតិដើម្បីជ្រើសរើសភាសាខ្មែរ ឬអង់គ្លេស។
- សូមវាយបញ្ចូល Investor ID និង Passcode ដែលមានក្នុងលិខិតអញ្ជើញចូលរួមមហាសន្និបាតភាគហ៊ុនិក ទៅក្នុង ប្រអប់អត្តសញ្ញាណអ្នកចូលរួម និង ប្រអប់លេខសម្ងាត់
- រួចចុចលើប៊ូតុង Submit
- សូមផ្ទៀងផ្ទាត់ព័ត៌មានវិនិយោគិនផ្ទាល់ខ្លួនរបស់លោក-អ្នក ដែលបានបង្ហាញនៅលើផ្ទៃអេក្រង់។

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតអញ្ជើញ
អ្នកមេត្តាទទួលបាន លេខកូដដូល
មានកិច្ចការសម្រាប់ការអញ្ជើញ
ឯកឧត្តមលោកជំទាវអ្នកឧកញ៉ា លោកលោកស្រីអ្នកនាងកញ្ញាប្រមូលកំណង
VORNG CHHA VOAN កាន់កាប់អត្តសញ្ញាណវិនិយោគិនលេខ D23273398728
ជាភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតារបស់ ទ.ស.ភ ចំនួន 1,000ភាគហ៊ុននៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១
ដើម្បីចូលរួម
មហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់ ទ.ស.ភ
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១៣ កើតខែពិសាខ ឆ្នាំចាលលចត្វស័កព.ស. ២៥៦៥ ត្រូវនឹង
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៨:០០ ព្រឹក
តាមប្រព័ន្ធអនឡាញ (ZOOM)
សូមស្កេនដើម្បីចូលរួមនិងទាញយក
ឯកសារមហាសន្និបាតភាគហ៊ុនិកលើកទី ១០ របស់ ទ.ស.ភ

1 →  → 3

gms10.ppwsa.com.kh/
Investor ID: D23273398728
Passcode: 6043

INVITATION
The Board of Directors for the 7th mandate
has the honor to invite
Your Excellency, Neak Oknha, Sir, Madam, or the proxy of
VORNG CHHA VOAN holding Investor Identification No D23273398728,
who owns PPWSA's ordinary shares of 1,000 shares, on April 21st , 2021, to attend
the 10th General Meeting of Shareholders of PPWSA
that will be held on Friday, May 13 , 2022, at 08:00 AM
through the online meeting (ZOOM)
Please scan above QR code to participate and download
the 10th General Meeting of Shareholders of PPWSA

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
PHNOM PENH WATER SUPPLY AUTHORITY

មហាសន្និបាតភាគហ៊ុនិកលើកទី ១០

ការចុះឈ្មោះនឹងចាប់ផ្តើមដំណើរការនៅម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ ព្រឹក

លេខអត្តសញ្ញាណអ្នកចូលរួម

លេខសម្ងាត់

ឯកសារមហាសន្និបាតភាគហ៊ុនិកលើកទី១០

2

3

4

Contact us for support: 016 999 956/086 911 112

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
PHNOM PENH WATER SUPPLY AUTHORITY

របស់ ទ.ស.ភ
មហាសន្និបាតភាគហ៊ុនិកលើកទី ១០
ព័ត៌មានរបស់ភាគហ៊ុនិក

លេខអត្តសញ្ញាណវិនិយោគិន

ឈ្មោះ

ចំនួនភាគហ៊ុន

កាលបរិច្ឆេទកំណត់ទុក

កាលបរិច្ឆេទចុះឈ្មោះ

ស្ថានភាពបោះឆ្នោត

បណ្តាញទូរស័ព្ទ និងចាប់ផ្តើមម៉ោង ០៨ : ០០ ព្រឹក

ការបោះឆ្នោត និងចាប់ផ្តើមម៉ោង ១០ : ០០ ព្រឹក



5

Contact us for support: 016 999 956/086 911 112

ខ. ការចូលរួមប្រជុំមហាសន្និបាតភាគហ៊ុននិក

ដើម្បីចូលរួមប្រជុំមហាសន្និបាតភាគហ៊ុននិកលើកទី១០បាន តម្រូវអោយ លោក-អ្នក ត្រូវតែម៉ឺងកម្មវិធី Zoom នៅលើទូរស័ព្ទដៃ ថេប្លេត ឬកុំព្យូទ័រដោយមុន។

- សូមចុចលើប៊ូតុង Zoom meeting
- នៅក្នុងកម្មវិធី Zoom សូមចុចលើប៊ូតុង Interpretation
- រួចសូមជ្រើសរើស English ដើម្បីស្តាប់ការបកប្រែភាសាអង់គ្លេស
- និងជ្រើសរើស Mute Original Audio បើសិនលោក-អ្នកមិនត្រូវការស្តាប់សំឡេងដើមនៃអង្គប្រជុំ។





គ. ការបោះឆ្នោត

គ.១. ការបោះឆ្នោតលើកទី១

សូមត្រលប់មកគេហទំព័រ <http://gms10.ppwsa.com.kh/> វិញ ដោយអនុវត្តដូចចំនុច ក.១ ឬ ក.២

- លើ Page ព័ត៌មានវិនិយោគិន ចុចប៊ូតុង Vote
- សូមចុចសញ្ញា ក្នុងប្រអប់ឆ្នោតដែលលោក-អ្នកពេញចិត្ត
- រួចសូមចុចប៊ូតុង Submit ។



គ.២. ការបោះឆ្នោតលើកទី២

សូមត្រលប់មកគេហទំព័រ <http://gms10.ppwsa.com.kh/> វិញ ដោយអនុវត្តដូចចំនុច ក.១ ឬ ក.២

- លើ Page ព័ត៌មានវិនិយោគិន ចុចប៊ូតុង Vote
- សូមចុចប៊ូតុង 2nd Vote
- សូមចុចសញ្ញា ខាងក្រោមឈ្មោះបេក្ខភាព និងប្រអប់ឆ្នោតដែលលោក-អ្នកពេញចិត្ត (សូមជ្រើសរើសបេក្ខភាពចំនួន ០២រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងបេក្ខភាពអភិបាលឯករាជ្យ ក្នុងករណីបោះឆ្នោតអនុម័តគាំទ្របេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាហ៊ុនិកឯកជន ទទួលលទ្ធផលមិនគាំទ្រ)
- រួចសូមចុចប៊ូតុង Submit
- បន្ទាប់មកសូមចុច View Your Vote ដើម្បីពិនិត្យ និងទាញយកសន្លឹកឆ្នោតរបស់អ្នក។

អមអរសាទរ
មហាសន្និបាតភាគហ៊ុនិកលើកទី ១០
ព័ត៌មានរបស់ភាគហ៊ុនិក

លេខអត្តសញ្ញាណវិនិយោគិន: D16369571338
ឈ្មោះ: Ngov Sotheanith
ចំនួនភាគហ៊ុន: 1,000
កាលបរិច្ឆេទកំណត់ទុក:
កាលបរិច្ឆេទចុះឈ្មោះ: 19/04/2022 15:36:16
ស្ថានភាពបោះឆ្នោត: បានបោះឆ្នោតរួច

មហាសន្និបាត នឹងចាប់ផ្តើមពីម៉ោង ០៨ : ០០ ព្រឹក
ការបោះឆ្នោត នឹងចាប់ផ្តើមពីម៉ោង ១០ : ០០ ព្រឹក ← 1

អមអរសាទរ
មហាសន្និបាតភាគហ៊ុនិកលើកទី ១០
លេខអត្តសញ្ញាណវិនិយោគិន: D31221867864
ចំនួនភាគហ៊ុន: 1,000

បោះឆ្នោតអនុម័តគាំទ្របេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន

លោក ណាំ ចន្ទី
មិនគាំទ្រ

← 2

Contact us for support: 016 999 956/086 911 112

អមអរសាទរ
មហាសន្និបាតភាគហ៊ុនិកលើកទី ១០
លេខអត្តសញ្ញាណវិនិយោគិន: D23273398728
ចំនួនភាគហ៊ុន: 1,000

បោះឆ្នោតជ្រើសតាំងបេក្ខភាពអភិបាលឯករាជ្យ

លោក ម៉ៅ សារិន
លោក ស៊ឹម ស៊ីសាត្រាវ៉ា
លោក ស្រេង សំឱក

បោះឆ្នោតអនុម័តលើការបែងចែកភាគលាភជូនភាគហ៊ុនិក

គាំទ្រ មិនគាំទ្រ អនុប្បវាទ

បោះឆ្នោតអនុម័តលើលក្ខណៈរបស់ក្រុមប្រឹក្សាភិបាល

គាំទ្រ មិនគាំទ្រ អនុប្បវាទ

← 6

Contact us for support: 016 999 956/086 911 112

អមអរសាទរ
មហាសន្និបាតភាគហ៊ុនិកលើកទី ១០

សូមអរគុណ!

← 7



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

នីតិវិធីនៃការបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០
(បានកែសម្រួល)

១) នីតិវិធីចុះឈ្មោះចូលរួមបោះឆ្នោត

ភាគហ៊ុនិកមានសិទ្ធិចូលរួមបោះឆ្នោតបាន លុះត្រាតែ ៖

- ១.១ បានបញ្ជាក់ការចូលរួមជាមួយធនាគារ អេស៊ីលីដា។
- ១.២ បានចុះឈ្មោះចូលរួមមហាសន្និបាតភាគហ៊ុនិកដ៏កំណត់ដូចមានក្នុងរបៀបវារៈ (ចាប់ផ្តើមពីម៉ោង៨:០០ ដល់ម៉ោង៩:០០ព្រឹក)។ ក្នុងករណីមិនបានចុះឈ្មោះទាន់ពេលវេលាកំណត់នេះទេ ភាគហ៊ុនិកអាចចូលរួមមហាសន្និបាត ប៉ុន្តែមិនមានសិទ្ធិក្នុងការបោះឆ្នោតឡើយ ។

២) នីតិវិធីបោះឆ្នោត

ដំណើរការនៃការបោះឆ្នោត ត្រូវប្រព្រឹត្តទៅ តាមលំដាប់លំដោយ និងគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖

២.១ ការបង្ហាញខ្លួនរបស់បេក្ខភាពឈរឈ្មោះបោះឆ្នោត

បេក្ខភាពឈរឈ្មោះជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន និងឈរឈ្មោះជាអភិបាលឯករាជ្យ ត្រូវឡើងបង្ហាញអំពីជីវប្រវត្តិសង្ខេប រួមទាំងបទពិសោធន៍ការងាររបស់ខ្លួន ដោយក្នុងម្នាក់ៗមានរយៈពេលប្រាំ (៥) នាទី។ ក្នុងករណីគ្រប់ ឬលើសពីរយៈពេលកំណត់នេះ បេក្ខភាពនឹងត្រូវបញ្ឈប់ជាស្វ័យប្រវត្តិ ដោយមិនអាចបន្តធ្វើការបង្ហាញខ្លួនទៀតបាននោះទេ។

២.២ ការបោះឆ្នោត

ការបោះឆ្នោតត្រូវធ្វើឡើងជាពីរ(២)លើក ក្នុងនោះ ៖

(ក) ការបោះឆ្នោតលើកទី១ : ការបោះឆ្នោតអនុម័តគាំទ្របេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន

កម្មវត្ថុនេះត្រូវបានចាត់ទុកថាបានទទួលការគាំទ្រ លុះត្រាតែទទួលបានសំឡេងបោះឆ្នោត "គាំទ្រ" ភាគច្រើន គឺច្រើនជាងហាសិបភាគរយ(៥០%) ផ្ទុយទៅវិញ ត្រូវបានចាត់ទុកថាមិនបានទទួលការគាំទ្រ។

ក្នុងករណីបេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជនទទួលបានសំឡេងគាំទ្រភាគច្រើន បេក្ខភាពនោះនឹងក្លាយជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន។

(ខ) ការបោះឆ្នោតលើកទី២

ការបោះឆ្នោតលើកទី២នេះ មានបី(៣) កម្មវត្ថុដូចខាងក្រោម និងត្រូវធ្វើឡើងព្រមគ្នាក្នុងពេលតែមួយ។

ខ.១ កម្មវត្ថុទី១ : ការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ

- កម្មវត្ថុនេះ ត្រូវបានចាត់ទុកថាបានទទួលការគាំទ្រ លុះត្រាតែទទួលបានសំឡេងបោះឆ្នោត "គាំទ្រ" ភាគច្រើន ផ្ទុយទៅវិញត្រូវបានចាត់ទុកថាមិនបានទទួលការគាំទ្រ។
- យោងតាមលិខិតលេខ៤០២/២២ ន.ម.ក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ និងលិខិតលេខ៥៤៧/២២ ន.ម.ក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់និយ័តករមូលបត្រកម្ពុជា ដូចមានបញ្ជាក់ក្នុងចំណុច "៤" ខាងក្រោម បើបេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ៖

- ទទួលបានសំឡេងគាំទ្រភាគច្រើន នោះភាគហ៊ុនិកត្រូវជ្រើសតាំងអភិបាលឯករាជ្យ ចំនួន(១)រូប ចេញពីបេក្ខភាពអភិបាលឯករាជ្យទាំង(៣)រូប តាមរយៈការបោះឆ្នោត ដោយភាគហ៊ុនិកត្រូវគូសជ្រើសរើសប្រអប់បេក្ខភាពចំនួនមួយ(១)រូប ដែលខ្លួន ពេញចិត្ត។
- មិនទទួលបានសំឡេងភាគច្រើន នោះភាគហ៊ុនិកត្រូវជ្រើសតាំងអភិបាលឯករាជ្យ ចំនួន(២)រូប ចេញពីបេក្ខភាពអភិបាលឯករាជ្យទាំង(៣)រូប តាមរយៈការបោះឆ្នោត ដោយភាគហ៊ុនិកត្រូវគូសជ្រើសរើសប្រអប់បេក្ខភាពចំនួន(២)រូប ដែលខ្លួនពេញចិត្ត។

ខ.២ កម្មវត្ថុទី២ : ការបោះឆ្នោតអនុម័តបែងចែកភាគលាភជូនភាគហ៊ុនិក

កម្មវត្ថុនេះត្រូវបានចាត់ទុកថាបានទទួលការគាំទ្រ លុះត្រាតែទទួលបានសំឡេង បោះឆ្នោត “គាំទ្រ” ភាគច្រើន គឺច្រើនជាងហាសិបភាគរយ(៥០%) ផ្ទុយទៅវិញ ត្រូវបានចាត់ ទុកថាមិនបានទទួលការគាំទ្រ។

ខ.៣ កម្មវត្ថុទី៣ : ការបោះឆ្នោតអនុម័តលើលក្ខណៈរបស់ក្រុមប្រឹក្សាភិបាល

កម្មវត្ថុនេះត្រូវបានចាត់ទុកថាបានទទួលការគាំទ្រ លុះត្រាតែទទួលបានសំឡេង បោះឆ្នោត “គាំទ្រ” ភាគច្រើន គឺច្រើនជាងហាសិបភាគរយ(៥០%) ផ្ទុយទៅវិញ ត្រូវបានចាត់ ទុកថាមិនបានទទួលការគាំទ្រ។

២.៣ ការប្រកាសលទ្ធផលបោះឆ្នោត

លទ្ធផលនៃការបោះឆ្នោត នឹងត្រូវបង្ហាញជាក្រាហ្វិចដោយស្វ័យប្រវត្តិនៅក្នុងកិច្ចប្រជុំប្រព័ន្ធ Zoom ព្រមទាំងប្រកាសដោយអនុគណៈកម្មការទទួលបន្ទុកបោះឆ្នោត ចំនួនពីរ(២)លើក បន្ទាប់ពីដំណើរការបោះឆ្នោត មួយលើកៗត្រូវបានបញ្ចប់ ក្នុងចំណុច (ក) និងចំណុច (ខ) ខាងលើ។

៣) កំណត់សម្គាល់នៃក្នុងនីតិវិធីបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០

៣.១ មួយភាគហ៊ុន ស្មើនឹង “មួយសំឡេង” ។

៣.២ ការបោះឆ្នោតអនុម័តគាំទ្របេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ត្រូវធ្វើឡើងដោយ ភាគហ៊ុនិកឯកជនតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យភាគហ៊ុនិកសាធារណៈចូល រួមបោះឆ្នោតឡើយ (យោង ចំណុច ១៥ “ខ” នៃគោលការណ៍ណែនាំស្តីពីការជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន)។

៣.៣ ក្រៅពីកម្មវត្ថុបោះឆ្នោតដូចបញ្ជាក់ក្នុងចំណុច “៣.២” ខាងលើ ការបោះឆ្នោតអនុម័តបែងចែកភាគលាភ, អនុម័តលក្ខណៈរបស់ក្រុមប្រឹក្សាភិបាល និងជ្រើសតាំងអភិបាលឯករាជ្យ ត្រូវធ្វើឡើងដោយភាគហ៊ុនិក សាធារណៈ និងភាគហ៊ុនិកឯកជន ។

៤) ឯកសារយោងពាក់ព័ន្ធ

- លក្ខន្តិកៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២
- គោលការណ៍ណែនាំស្តីពីការជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន (កំណត់ហេតុប្រជុំរបស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២)
- លិខិតលេខ៤០២/២២ ន.ម.ក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ របស់និយ័តករមូលបត្រកម្ពុជា ស្តីពីការផ្តល់ យោបល់លើលទ្ធផលនៃការជ្រើសរើសអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន សម្រាប់ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសំណើសុំផ្តល់អនុសាសន៍ណែនាំ សម្រាប់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញដើម្បីអនុវត្តបន្ត
- លិខិតលេខ៥៧៤/២២ ន.ម.ក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់និយ័តករមូលបត្រកម្ពុជា ស្តីពីការផ្តល់ យោបល់លើសំណើសុំការអនុញ្ញាត និងផ្តល់អនុសាសន៍ណែនាំបន្ថែម ពាក់ព័ន្ធនឹងលក្ខខណ្ឌគុណវុឌ្ឍិរបស់បេក្ខភាព ព្រមទាំងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន

៥) របៀបចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០

សូមអនុវត្តតាមរបៀបចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០ ដូចមានឯកសារជូនភ្ជាប់មកជាមួយ។

របៀបវារៈ

មហាសន្និបាតភាគហ៊ុនិក លើកទី១០

របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

តាមប្រព័ន្ធអនឡាញ (Zoom)

ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២

AGENDA

**The 10th General Meeting of Shareholders
of Phnom Penh Water Supply Authority (PPWSA)**

Online Meeting via Zoom

Friday, May 13th, 2022

ម៉ោង ០៨:០០ - ០៩:០០

08:00 AM - 09:00 AM

ការចុះវត្តមាន

Registration

ម៉ោង ០៩:០០ - ០៩:៣០

09:00 AM - 09:30 AM

ប្រកាសហេតុ

Opening Call

សមាសភាពអ្នកចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិក

Participants of the General Meeting of Shareholders

គោរពភ្លេងជាតិ

National Anthem

មតិស្វាគមន៍របស់ **ឯកឧត្តម អ៊ុំ សុផា** ប្រធានក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ

Welcoming Remarks

By **H.E. OUM SOTHA**, Chairman of PPWSA's Board of Directors

ម៉ោង ០៩:៣០ - ១០:០០

09:30 AM - 10:00 AM

បទបង្ហាញស្តីពី លទ្ធផលអាជីវកម្ម ឆ្នាំ២០២១ និងទិសដៅអាជីវកម្ម ឆ្នាំ២០២២

Presentation on the Report of Annual Business Performance for 2021 and the Annual Business Plan for 2022

ក- របាយការណ៍លទ្ធផលអាជីវកម្ម ឆ្នាំ២០២១

The Report of Annual Business Performance for 2021

ខ- ទិសដៅអាជីវកម្ម ឆ្នាំ២០២២

The Annual Business Plan for 2022

គ- សំណួរ-ចម្លើយ

Questions and Answers

ម៉ោង ១០:០០ - ១១:៤០
10:00 AM - 11:40 AM

កម្មវិធីបោះឆ្នោត
Voting Program

ការប្រកាសកម្មវត្ថុបោះឆ្នោត និងសមាសភាពអនុគណៈកម្មការទទួលបន្ទុកបោះឆ្នោត
ដោយ **ឯកឧត្តម អ៊ូ សុថា** ប្រធានក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ

Announcement of the Voting Subjects and the Composition of Voting Sub-committee

By **H.E. OUM SOTHA**, Chairman of PPWSA's Board of Directors

បទបង្ហាញអំពីកម្មវត្ថុនៃការបោះឆ្នោត និងការពន្យល់ណែនាំអំពីនីតិវិធីនៃការបោះឆ្នោត
តាមប្រព័ន្ធអនឡាញ

Presentation on the Voting Subjects, and Introduction to the Online Voting Procedure

ការបង្ហាញខ្លួនរបស់បេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន និង
បេក្ខភាពអភិបាលឯករាជ្យ

Self-introduction by the Candidates of Non-Executive Director Representing Private Shareholders, and Independent Director

ក- បោះឆ្នោតអនុម័តគាំទ្របេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន
Voting for Approval on the Candidacy of Non-Executive Director Representing Private Shareholders

ខ- បោះឆ្នោតជ្រើសតាំងបេក្ខភាពអភិបាលឯករាជ្យ
Voting for the Election of Independent Director

គ- បោះឆ្នោតអនុម័តលើការបែងចែកភាគលាភជូនភាគហ៊ុនិក
Voting for Approval on Dividend Distribution to Shareholders

ឃ- បោះឆ្នោតអនុម័តលើលាភការរបស់ក្រុមប្រឹក្សាភិបាល
Voting for Approval on Remuneration of the Board of Directors

ម៉ោង ១១:៤០ - ១២:០០
11:40 AM - 12:00 PM

មតិបូកសរុបរបស់ ឯកឧត្តម អ៊ូ សុថា ប្រធានក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ
Closing Remarks

By **H.E. OUM SOTHA**, Chairman of PPWSA's Board of Directors

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីមានការចាំបាច់
Phnom Penh Water Supply Authority reserves the rights to change the agenda if necessary.